



**សម្រាប់ចុះផ្សាយបន្ទាន់ ៖**

៩ មករា ២០២០

**កម្មវិធីប្រមូលសិល្បៈអន្តរក្រុងពិធីបុណ្យចូលឆ្នាំចិន នៅណាហ្គាវើលដ៍!**

**រាជធានីភ្នំពេញ ថ្ងៃទី៩ ខែមករា ឆ្នាំ២០២០ ៖** ទទួលយកនូវលាភសំណាង និងភាពរីករាយគ្មានដែនកំណត់ក្នុងឆ្នាំជូតកណ្តុរមាសដោយជួបជុំជាមួយអ្នកជាទីស្រឡាញ់ក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីចិននៅណាហ្គាវើលដ៍។ សូមអញ្ជើញទៅណាហ្គាវើលដ៍ដើម្បីទទួលបានការបញ្ចុះតម្លៃ និងការសម្តែងសិល្បៈដ៏អស្ចារ្យ ចាប់ពីឥឡូវនេះរហូតដល់ថ្ងៃទី៩ ខែកុម្ភៈ។

សូមអញ្ជើញទៅពិសានៅ Fortune Palace និង Hall of Golden Chimes ដែលជាភោជនីយដ្ឋានចិនឈ្នះពានរង្វាន់ពិភពលោករបស់ណាហ្គាវើលដ៍។ សាកល្បងភ្នែកម្តងពិសេសណែនាំដោយមេចុងភៅចំណាន ដូចជា ម្ហូបអ៊ីសាង និងចាប់ម្ហូបឲ្យបានខ្ពស់តាមដែលអាចធ្វើទៅបានដើម្បីទទួលបានង៉ូវហោង និងភាពសម្បូរហៀរពេញមួយឆ្នាំ តម្លៃចាប់ពី ២៨\$ សម្រាប់ការពិសានៅក្នុងភោជនីយដ្ឋាន ឬខ្ទប់យកទៅគេហដ្ឋាន ដូចជា គ្រឿងសមុទ្រស្រស់ ត្រីសាលម៉ុន ប៉ារហ្វីអាហ្វ្រិក ខាងត្បូង និងបង្កងអូស្ត្រាលី។

ណាហ្គាវើលដ៍ ក៏មានបម្រើជូននូវមុខម្ហូបដែលមានការពេញនិយមផងដែរ ដូចជា ម្ហូបមហាសម្បត្តិដែលមានលាយគ្រឿងសមុទ្រកម្រជាមួយនឹងសាច់ កំភួនជើងជ្រូកលាយជាមួយផ្សិតចិន និងសារាយសមុទ្រខ្មៅ បង្ហាញជាមួយទឹកជ្រលក់ និងម្ហូបនាំសំណាងជាច្រើនដម្រើសទៀត។ សូមអញ្ជើញទៅពិសាម្ហូបឈុតដែលមានរសជាតិដ៏ឈ្ងុយឆ្ងាញ់មិនអាចបំភ្លេចបាន តម្លៃចាប់ពី ២៣៨\$ សម្រាប់គ្នា ៤ នាក់ ឬ ៥៨៨\$ សម្រាប់គ្នា ១០ នាក់។ សូមណែនាំឲ្យកក់ទុកមុនតាមរយៈ + ៨៥៥ ១៥ ៤០២ ៣៤៥ ឬ [dining@nagaworld.com](mailto:dining@nagaworld.com) ។

ចំពោះនំ និងបង្កែមបែបចិនវិញ សូមអញ្ជើញសាកល្បងនំសជាតិប៊ីរ នំសជាតិសណ្តែក នំស្រួយរសជាតិដូង និងនំនាំសំណាងធ្វើពីអង្ករដំណើបដែលមានដាក់លក់ពីម៉ោង ១០ ព្រឹកដល់ ១០ យប់ រៀងរាល់ថ្ងៃ នៅកន្លែងទទួលភ្ញៀវ និងភោជនីយដ្ឋានក្រោមដី Food Pavilion ។

មិនតែប៉ុណ្ណោះ លោកអ្នកនឹងទទួលបានតុក្កតារូបកណ្តុរដ៏ស្រស់ស្អាតតូចមួយនៅពេលចំណាយ ៥០\$ ឬច្រើនជាងនេះនៅក្នុងវិក្កយបត្រមួយ នៅតាមភោជនីយដ្ឋានណាមួយរបស់ណាហ្គាវើលដ៍ ឬទិញកញ្ចប់សេវាកម្មស្ប៉ាចាប់ពី ៨៨\$ ហើយអ្នកនឹងទទួលបាននូវតុក្កតារូបកណ្តុរធំមួយនៅពេលអ្នកចំណាយលើសពី ៨០\$ នៅពេលពិសាម្ហូបអាហារ ឬទិញកញ្ចប់សេវាកម្មស្ប៉ាចាប់ពី ១០៨\$។



ចុះឈ្មោះជាសមាជិកណាហ្គាវើលដ៍វីត និងទទួលបានតុក្កតាមួយឈុតឥតគិតថ្លៃដែលចំនួនមានកំណត់!

អ្វីដែលកាន់តែអស្ចារ្យនោះ គឺណាហ្គាវើលដ៍នឹងផ្តល់ជូនការសម្តែងសិល្បៈអបអរសាទរចូលឆ្នាំចិន ចាប់ពីម៉ោង ៦ ល្ងាច រៀងរាល់ថ្ងៃ នៅនាក់ជាន់ផ្ទាល់ដី ណាហ្គាវើលដ៍ទី១។ អ្វីដែលមានជាលើកដំបូងក្នុងរាជធានីភ្នំពេញ គឺការដើរដង្ហែករូបនាគបែបបុរាណចិនដែលគេកម្របានឃើញនៅក្នុងសម័យទំនើប។ រូបនាគ ត្រូវបានគេជឿថា តំណាងឲ្យប្រាជ្ញា អំណាច និងទ្រព្យសម្បត្តិដូច្នោះអ្នកអាចដើរតាមក្បួនដង្ហែករូបនាគអមជាមួយលោកតាចិននាំសំណាង និងរូបម៉ាស់ស្តត់ដទៃទៀតដើម្បីទទួលបាននូវមហាលាភសម្រាប់ឆ្នាំថ្មី។ សូមត្រៀមខ្លួនដើម្បីអបអរ និងប្រារព្ធពិធីបុណ្យចូលឆ្នាំចិនជាមួយគ្នានៅណាហ្គាវើលដ៍។ សូស្តីឆ្នាំថ្មីប្រពៃណីចិន!

###

**អំពីណាហ្គាវើលដ៍**

ជាមួយការពង្រីកបន្ថែមថ្មីចុងក្រោយ ណាហ្គាវើលដ៍ មានបន្ទប់ប្រភេទស្និត និងដីលុច្ច ១.៦៥៨ បន្ទប់ ភោជនីយដ្ឋាន បារនីយដ្ឋាន និងក្លឹបកម្សាន្តជាង ២០ កន្លែង មណ្ឌលស្បៀងប្រណីត ២ សាលមហោស្រព NABA ដែលមាន ២.០០០ កៅអីនៅណាហ្គាវើលដ៍ទី២ ផ្សារទំនិញរួចពន្ធប្រតិបត្តិការដោយក្រុមហ៊ុន China Duty Free Group ដែលជាផ្សារទំនើបក្រោមដីទីមួយក្នុងប្រទេសកម្ពុជាដែលមានលក់ទំនិញម៉ាកអន្តរជាតិល្បីៗ សេវាកម្សាន្តសម្បូរបែប និងសាលដ៏ធំសម្រាប់រៀបចំកម្មវិធីកម្សាន្ត ឬការប្រជុំផ្សេងៗ។

សម្រាប់សំណួរអំពីការផ្សព្វផ្សាយ ឬរូបភាព សូមទាក់ទងមកកាន់ ៖

|  |  |
|--|--|
| <p>Ms. Melanie Loong<br/>Senior Manager, Marketing Communications<br/>Tel: (+855) 10 737 684<br/>Email: <a href="mailto:melanieloong@nagaworld.com">melanieloong@nagaworld.com</a></p> | <p>កញ្ញា ភោគ សូលីនដា<br/>Brand Executive, Marketing Communications<br/>Tel: (+855) 15 61 88 86<br/>Email: <a href="mailto:phouksolinda@nagaworld.com">phouksolinda@nagaworld.com</a></p> |
|--|--|